



# ការចូលទៅសវនាការអំពីការឃុំឃាំង ខុសច្បាប់ (ការបណ្តេញចេញ) របស់អ្នក

- ❖ អ្នកអាចរកមើលសន្លឹកព័ត៌មានទាំងអស់ដែលយើងភ្ជាប់មកទីនេះ នៅលើគេហទំព័រ [WashingtonLawHelp.org](http://WashingtonLawHelp.org)។
- ❖ ច្បាប់បណ្តេញចេញបន្តធ្វើវិសោធនកម្ម។ សូមអានវិសោធនកម្មច្បាប់ ថ្មីបំផុតនៅ [WashingtonLawHelp.org/resource/eviction](http://WashingtonLawHelp.org/resource/eviction)
- ❖ អ្នកជួលដែលមានប្រាក់ចំណូលទាបត្រូវបានផ្តល់មេធាវី ដោយឥតគិតថ្លៃ មុនពេលតុលាការអាចដំណើរការ ការបណ្តេញចេញ។ សូមហៅទូរសព្ទទៅខ្សែទូរសព្ទការពារការបណ្តេញ ចេញរបស់យើងតាមរយៈលេខ 1-855-657-8387 ឬដាក់ពាក្យ តាមអ៊ីនធឺណិតនៅ [nwjustice.org/apply-online](http://nwjustice.org/apply-online) ប្រសិនបើ អ្នកគិតថា អ្នកអាចមានលទ្ធភាព។

## តើខ្ញុំគួរប្រើវាឬទេ?

បាន ប្រសិនបើទាំងពីរនេះត្រឹមត្រូវ៖

1. ម្ចាស់ផ្ទះរបស់អ្នកបានផ្តល់ដីកាតុលាការដល់អ្នកដែលមានឈ្មោះថាដីកាកោះ និងបណ្តឹងចំពោះការឃុំឃាំងខុសច្បាប់។
2. អ្នកបានឆ្លើយតបដោយដាក់យ៉ាងហោចណាស់នូវសេចក្តីជូនដំណឹងអំពីការបង្ហាញខ្លួន។ អ្នកមានគម្រោងប្រឆាំងនឹងការបណ្តេញចេញ។

### តើអ្វីជាសវនាការបញ្ជាក់មូលហេតុ?

ប្រសិនបើអ្នកទទួលបានដីកាឱ្យបញ្ជាក់មូលហេតុជាមួយនឹងដីកាកោះ និងបណ្តឹង ដែលម្ចាស់ផ្ទះបានកំណត់ពេលវេលាសវនាការតុលាការអំពីការបណ្តេញចេញ។ ពាក្យច្បាប់ សម្រាប់សវនាការអំពីការបណ្តេញចេញគឺសវនាការបញ្ជាក់មូលហេតុ។

ប្រសិនបើអ្នកទទួលបានដីកាឱ្យបញ្ជាក់មូលហេតុ ហើយចង់ប្រឆាំងនឹងការបណ្តេញចេញ អ្នកត្រូវទៅកាន់សវនាការ។ វាមិនទាន់គ្រប់គ្រាន់ ដោយគ្រាន់តែ៖

- ប្រគល់លិខិតជូនដំណឹងអំពីការបង្ហាញខ្លួន ឬចម្លើយ
- ផ្តល់លិខិតជូនរបស់អ្នកទៅឱ្យមន្ត្រីតុលាការឧទ្ធរណ៍

### តើសវនាការធ្វើឡើងនៅពេលណា និងនៅកន្លែងណា?

កាលបរិច្ឆេទ និងពេលវេលានឹងមាននៅលើដីកាឱ្យបញ្ជាក់មូលហេតុ។ **អ្នកត្រូវតែទៅឱ្យទាន់ពេល!** ដោយសារតែ COVID-19 សវនាការតុលាការជាច្រើន ត្រូវបានធ្វើឡើងនៅលើអ៊ីនធឺណិតឥឡូវនេះ។ ឯកសារដែលប្រាប់អ្នកអំពីពេលវេលានៃ សវនាការរបស់អ្នកគួរតែមានព័ត៌មានអំពីរបៀបចូលប្រើលើអ៊ីនធឺណិត ឬកន្លែងដែល ត្រូវចូល ប្រសិនបើសវនាការធ្វើឡើងដោយផ្ទាល់។ ប្រសិនបើអ្នកមានសំណួរនានា សូមហៅទូរសព្ទទៅមន្ត្រីតុលាការ ដើម្បីសាកសួរអំពីតុលាការឧទ្ធរណ៍ក្នុងស្រុករបស់អ្នក។

### តើមានអ្វីកើតឡើងនៅសវនាការបញ្ជាក់មូលហេតុ?

- 
- ❖ ប្រសិនបើអ្នកមានប្រាក់ចំណូលទាប តុលាការគួរតែផ្តល់ឱកាសឱ្យ អ្នកចាត់តាំងមេធាវីសម្រាប់ក្តីបណ្តេញចេញរបស់អ្នក។ នៅសវនាការ បង្ហាញពីមូលហេតុរបស់អ្នក សូមស្នើសុំឱ្យតុលាការកំណត់ ពេលវេលា (បន្ត) សវនាការឡើងវិញ ដើម្បីឱ្យអ្នកអាចចាត់តាំង មេធាវីសម្រាប់រឿងក្តីរបស់អ្នក។ អ្នកគួរតែតវ៉ាចំពោះសិទ្ធិនេះ ទោះបីជា ចៅក្រមចង់ឱ្យរឿងក្តីនេះដំណើរការដោយគ្មានមេធាវីក៏ដោយ។
- 

ចៅក្រម ឬគណៈចៅក្រម (ដូចជាចៅក្រម ប៉ុន្តែចៅក្រមដែលចាត់ចែងប្រភេទ ក្តីតុលាការជាក់លាក់តែប៉ុណ្ណោះ) នឹងសម្រេចថាតើអ្នកមានការការពារល្អ



ចំពោះការបណ្តេញចេញឬអត់។ អ្នកអាចឈ្នះក្តីនៅទីនោះតែម្តង។ ឬចៅក្រមប្រហែលជាធ្វើការកាត់ក្តីពេញលេញឱ្យអ្នក ដើម្បីប្រឆាំងនឹងការបណ្តេញចេញ។

ចៅក្រមដែលគិតថាការទាញហេតុផលរបស់អ្នកមិនរឹងមាំគ្រប់គ្រាន់អាចនិយាយថា (សេចក្តីសម្រេច)

- នោះគឺជាមូលហេតុដែលម្ចាស់ផ្ទះអាចបណ្តេញអ្នកចេញបានភ្លាមៗ
- តើអ្នកជំពាក់ម្ចាស់ផ្ទះប៉ុន្មាន

មេធាវីរបស់ម្ចាស់ផ្ទះអ្នកនឹងសាកសួរអំពីមូលហេតុដែលម្ចាស់ផ្ទះគួរបណ្តេញអ្នកចេញ។ បន្ទាប់មកអ្នកទាញហេតុផលថាហេតុអ្វីគេមិនគួរបណ្តេញ។

- 
- ❖ ប្រសិនបើចៅក្រមចេញដីកាបណ្តេញអ្នកចេញ មានសង្ឃឹមតិចតួចណាស់ដែលស្នើឱ្យគុណការធ្វើការពិចារណាឡើងវិញពាក់ព័ន្ធនឹងសេចក្តីសម្រេចនោះ។ សូមទាក់ទងទៅមេធាវីជាបន្ទាន់។
  - ❖ មានតែសមត្ថកិច្ចប៉ុណ្ណោះដែលអាចបណ្តេញអ្នកចេញបាន។ ម្ចាស់ផ្ទះមិនអាចប្តូរសោ និងបង្ខំឱ្យអ្នកចេញបានទេ។
- 

### តើខ្ញុំត្រៀមខ្លួនយ៉ាងណាសម្រាប់សវនាការ?

1. ចូរប្រមូលលិខិតស្នាម ឬឯកសារសំខាន់ៗទាំងអស់ដែលអ្នកត្រូវការ ដើម្បីទាញហេតុផលលើរឿងក្តីរបស់អ្នក។ វាអាចរួមមាន ៖

- ភតិសន្យា ឬកិច្ចសន្យាជួលផ្ទះរបស់អ្នក
- បង្កាន់ដៃកក់ប្រាក់ធានារបស់អ្នក
- បញ្ជីផ្ទៀងផ្ទាត់ស្ថានភាពពេលអ្នកវេចូលនៅ
- បញ្ជីរបស់អ្នកអំពីអ្វីដែលខុសចំពោះកន្លែងនោះ
- បង្កាន់ដៃថ្លៃជួល និងមូលប្បទានប័ត្រដែលបានលុបចោល
- សេចក្តីជូនដំណឹងអំពីការបណ្តេញចេញរបស់អ្នក
- ឪកាកោះ និងបណ្តឹង

- ច្បាប់ចម្លងនៃសេចក្តីជូនដំណឹងអំពីការបង្ហាញខ្លួន ឬចម្លើយរបស់អ្នកដែលបានបោះត្រាដោយមានកាលបរិច្ឆេទដែលអ្នកបានប្រគល់វាទៅឱ្យមេធាវីរបស់ម្ចាស់ផ្ទះ និងតុលាការ
- ការប៉ាន់ប្រមាណជាលាយលក្ខណ៍អក្សរសម្រាប់ការជួសជុលការខូចខាតនៅកន្លែងនោះ
- បង្កាន់ដៃសម្រាប់ការជួសជុលដែលអ្នកបានធ្វើចំពោះកន្លែងនោះ
- រូបថតបង្ហាញពីបញ្ហាណាមួយនៃកន្លែងនោះ

---

❖ ចូរយកឯកសារដើមមក បើសិនជាអ្នកអាច។ ចូរយកច្បាប់ចម្លងបន្ថែមបង្កាករណីដែលតុលាការចង់រក្សាអ្វីមួយទុក។ ប្រសិនបើអ្នកមិនប្រាកដថាអ្នកត្រូវការអ្វីមួយទេ ចូរយកវាមក!

---

- 2. ស្នើសុំសិទ្ធិណាម្នាក់ដែលអាចគាំទ្ររឿងក្តីរបស់អ្នកឱ្យមកចូលរួមសវនាការ។**  
ពួកគេត្រូវតែបានឃើញដោយផ្ទាល់នូវការខូចខាត ឬជម្លោះរវាងអ្នក និងម្ចាស់ផ្ទះរបស់អ្នក។  
មានសាក្សីកាន់តែច្រើនដែលមានចំណេះដឹងផ្ទាល់ខ្លួនអំពីរឿងក្តីរបស់អ្នកគឺកាន់តែប្រសើរ។
- 3. ចូរមើលពីរបៀបដែលប្រព័ន្ធដំណើរការមុនពេលសវនាការរបស់អ្នក។**  
ចូរសួររកឡាបញ្ជីតុលាការពេលណាតុលាការបើកសវនាការ “បញ្ជាក់មូលហេតុ”។  
**ចូរអង្គុយនៅសវនាការ** ដើម្បីទទួលបានគំនិតថា តើសវនាការរបស់អ្នកនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេច។
- 4. មុនពេលសវនាការ ចូរហ្វឹកហាត់នូវអ្វីដែលអ្នកចង់និយាយ។**  
បទបង្ហាញរបស់អ្នកគួររៀបចំឱ្យរៀបរយ និងខ្លី។  
ចូរធ្វើបញ្ជីនូវចំណុចសំខាន់ៗ។
- 5. ចូរប្រាប់សាក្សីរបស់អ្នកឱ្យដឹងជាមុនអំពីអ្វីដែលអ្នកនឹងសួរពួកគេ។**

### ចុះបើខ្ញុំមិនចេះនិយាយភាសាអង់គ្លេស?

ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេស ឬមានបញ្ហាខាងការស្តាប់ ឬការនិយាយ អ្នកមានសិទ្ធិទទួលបានអ្នកបកប្រែភាសាម្នាក់នៅក្នុងតុលាការ។ **អ្នកត្រូវតែឆាប់**

**ប្រាប់តុលាការឱ្យដឹងជាមុនតាមដែលអាចធ្វើទៅបាន ថា**  
អ្នកចង់បានអ្នកបកប្រែភាសា។

**តើខ្ញុំត្រូវទៅកន្លែងណាសម្រាប់សវនាការរបស់ខ្ញុំ?**

ប្រសិនបើសវនាការរបស់អ្នកធ្វើឡើងនៅលើអ៊ិនធឺណិត សូមអនុវត្តតាមការណែនាំ  
អំពីរបៀបចូលប្រើអ៊ិនធឺណិត។ អ្នកអាចនឹងត្រូវទាញយកកម្មវិធីដូចជា Zoom ជាដើម។  
ប្រសិនបើសវនាការរបស់អ្នកធ្វើឡើងដោយផ្ទាល់ សូមចុះឈ្មោះជាមួយមន្ត្រីតុលាការ  
នៅពេលអ្នកមកដល់សាលតុលាការ។ ក្រឡាបញ្ជីនឹងប្រាប់អ្នកពីកន្លែងដែលត្រូវទៅ។  
ពួកគេអាចបិទទ្វារបញ្ជីសំណុំរឿងដែលតុលាការនឹងបើកសវនាការនៅថ្ងៃនោះ  
នៅខាងក្រៅបន្ទប់តុលាការ ឬ ពួកគេអាចអានវាឮៗនៅពេលចាប់ផ្តើមសវនាការ។  
ប្រសិនបើពួកគេមិនរាយក្នុងបញ្ជី ឬអានឈ្មោះសំណុំរឿងរបស់អ្នកទេ សូម  
ពិនិត្យជាមួយក្រឡាបញ្ជីតុលាការ។

**តើមានអ្វីកើតឡើងនៅក្នុងសវនាការ?**

ជាធម្មតា ចៅក្រមចាប់ផ្តើមដោយការរៀបរាប់អំពីនីតិវិធីរបស់តុលាការ។  
បន្ទាប់មកពួកគេហៅសំណុំរឿងទីមួយ។

នៅពេលចៅក្រមប្រកាសអំពីសំណុំរឿងរបស់អ្នក សូមទៅជាមួយនឹងភស្តុតាង  
និងសាក្សីរបស់អ្នក។ ជាធម្មតា ដើមបណ្តឹង ចុងចោទ និងសាក្សីទាំងអស់ត្រូវតែស្ងៀមថា  
និយាយការពិតមុនពេលផ្តល់សក្ខីកម្ម។

**តើខ្ញុំគួរនិយាយអ្វីខ្លះនៅក្នុងសវនាការ?**

1. ចូរពន្យល់ពីមូលហេតុដែលម្ចាស់ផ្ទះមិនគួរបណ្តេញអ្នកចេញ។ ចូរប្រាប់តុលាការ  
ប្រសិនបើម្ចាស់ផ្ទះរបស់អ្នកមិនបានធ្វើការជួសជុលដែលត្រូវការចាំបាច់  
និយាយថាអ្នកមិនបានបង់ថ្លៃជួលផ្ទះ ប៉ុន្តែការពិតអ្នកបានបង់រួចហើយ  
មិនបានជូនដំណឹងត្រឹមត្រូវចំពោះការផ្លាស់ប្តូរក្លរូប ឬជូនដំណឹងយឺត។  
ប្រសិនបើអ្នកបានដកថ្លៃចំណាយលើការជួសជុលពីថ្លៃជួលផ្ទះរបស់អ្នក សូម  
និយាយដូច្នោះ។
2. បង្ហាញភស្តុតាងដែលអ្នកបានយកមកទៅចៅក្រម។ មើលថា  
“តើខ្ញុំត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់សវនាការ” ខាងលើ។

**3.** ប្រសិនបើអ្នកមានសាក្សី ចូរប្រាប់ចៅក្រមថាអ្នកចង់ឱ្យពួកគេផ្តល់សក្ខីកម្ម។ សូមសាកសួរសាក្សីរបស់អ្នកអំពីមូលហេតុដែលម្ចាស់ផ្ទះមិនគួរបណ្តេញអ្នកចេញ។ ហើយអ្វីដែលពួកគេដឹងអំពីអ្វីដែលអ្នកបានពន្យល់ទៅកាន់ចៅក្រម។

ប្រសិនបើម្ចាស់ផ្ទះព្យាយាមបណ្តេញអ្នកចេញដោយសារអ្នកមិនបង់ថ្លៃជួលផ្ទះ អ្នកអាចស្នើសុំតុលាការអំពីផែនការបង់ប្រាក់។ ចូរប្រើ [បណ្តឹងសុំបន្តកិច្ចសន្យាជួលឡើងវិញក្រោម RCW 59.18.410\(2\) និងទម្រង់សម្រាប់ដីកាផ្សព្វផ្សាយមានកំណត់។](#)

**តើពេលណាចៅក្រមប្រកាសសេចក្តីសម្រេច?**

បន្ទាប់ពីបានស្តាប់ភាគីទាំងសងខាង ចៅក្រមអាចធ្វើក្តីសម្រេចណាមួយក្នុងចំណោមក្តីសម្រេចទាំងនេះ ៖

- 1. អ្នកចាញ់ក្តី។** ចៅក្រមសម្រេចថាអ្នកមិនមានការការពារល្អចំពោះការបណ្តេញចេញទេ។ ចៅក្រមនឹងបង្គាប់ឱ្យសមត្ថកិច្ចបណ្តេញអ្នកចេញ។ ចៅក្រមអាចសម្រេចថាអ្នកជំពាក់លុយម្ចាស់ផ្ទះ។ ចៅក្រមប្រហែលជាប្រាប់អ្នកអំពីចំនួនទឹកប្រាក់ដែលអ្នកត្រូវបង់ឱ្យម្ចាស់ផ្ទះរបស់អ្នក ឬធ្វើសេចក្តីសម្រេចនោះនៅពេលក្រោយ។
- 2. អ្នកឈ្នះក្តី។** ចៅក្រមសម្រេចថាអ្នកការពារខ្លួនបានល្អទៅចំពោះការបណ្តេញចេញ។ ចៅក្រមច្រានចោលរឿងក្តីនេះ។ យ៉ាងហោចណាស់នៅពេលនេះ អ្នកមិនចាំបាច់រើចេញទេ។ ចៅក្រមអាចនឹងសម្រេចក្តីតាមវិធីនេះ ពីព្រោះម្ចាស់ផ្ទះមិនអនុវត្តតាមនីតិវិធីត្រឹមត្រូវក្នុងការបណ្តេញចេញ។ ម្ចាស់ផ្ទះប្រហែលជានៅតែអាចបណ្តេញអ្នកចេញនៅពេលក្រោយដដែល បន្ទាប់ពីដោះស្រាយបញ្ហាទាំងឡាយដែលមាននៅក្នុងដំណើរការបណ្តេញចេញ។
- 3. ចៅក្រមត្រូវការការជំនុំជម្រះពេញលេញដើម្បីសម្រេចលើសំណុំរឿងនេះ។** អ្នកនឹងទទួលបានកាលបរិច្ឆេទនៃការជំនុំជម្រះ។ ប្រសិនបើអ្នកកំពុងរស់នៅលើផ្ទះនោះនៅឡើយ នឹងមានការជំនុំជម្រះក្នុងអំឡុងពេល 30 ថ្ងៃ។

**តើក្រុមប្រឹក្សាតុលាការនឹងស្តាប់ពីសំណុំរឿងរបស់ខ្ញុំទេ?**

មិនមែននៅសវនាការ “បញ្ជាក់មូលហេតុ” ទេ។

ប្រសិនបើចៅក្រមបញ្ជាឱ្យមានការជំនុំជម្រះពេញលេញ អ្នកមានសិទ្ធិទៅ  
ដល់ក្រុមប្រឹក្សាតុលាការ។ ប្រសិនបើអ្នកចង់បាន  
ត្រូវដឹងថាអ្នកប្រហែលជាត្រូវបង់ប្រាក់។  
ចូរសួរក្រឡាបញ្ជីតុលាការសម្រាប់ព័ត៌មានបន្ថែម។

**តើមានអ្វីកើតឡើងប្រសិនបើខ្ញុំខកខានសវនាការបញ្ជាក់មូលហេតុ?**

សូមប្រាកដថាអ្នកទៅ ហើយថាអ្នកនឹងទៅដល់ឱ្យបានមុន។ ប្រសិនបើអ្នកមិនទៅទេ  
ឬសូម្បីតែយឺតពិរលើនាទីអ្នកប្រហែលជានឹងចាញ់ក្តី។  
ចៅក្រមនឹងអនុញ្ញាតឱ្យម្ចាស់ផ្ទះបណ្តេញអ្នកចេញ។  
សមត្ថកិច្ចអាចបង្ខំអ្នកឱ្យចាកចេញពីផ្ទះ។  
អ្នកប្រហែលជាត្រូវបង់ថ្លៃអ្វីគ្រប់យ៉ាងដែលពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះបានស្នើសុំ។  
វាអាចរួមបញ្ចូលទាំងថ្លៃជួល សំណងជំងឺចិត្ត ថ្លៃតុលាការ និងថ្លៃមេធាវី។

**តើម្ចាស់ផ្ទះរបស់ខ្ញុំអាចប្រើកម្លាំងបង្ខំឱ្យចាកចេញពីផ្ទះបានឬទេ?**

ទេ។ មានតែសមត្ថកិច្ចប៉ុណ្ណោះ ដែលអាចប្រើកម្លាំងឱ្យអ្នកចាកចេញពីផ្ទះបាន។  
ម្ចាស់ផ្ទះត្រូវតែទៅតុលាការ ដើម្បីឱ្យសមត្ថកិច្ចចូលរួម។

**ខ្ញុំទទួលបាន “ដីកាបង្គាប់សងសំណង” នៅសវនាការបញ្ជាក់មូលហេតុ។  
តើខ្ញុំនៅតែអាចបញ្ឈប់ការបណ្តេញខ្ញុំចេញបានឬទេ?**

ប្រហែលអាច។ អ្នកត្រូវធ្វើសកម្មភាពឱ្យបានរហ័ស។  
វាពិតជាលំបាកណាស់ក្នុងការបញ្ឈប់ការបណ្តេញចេញនៅចំណុចនេះ។  
អ្នកប្រហែលជាអាចបញ្ឈប់វាបាន ប្រសិនបើម្ចាស់ផ្ទះបានធ្វើអ្វីខុសក្នុងដំណើរការ  
បណ្តេញចេញ។ ចូរព្យាយាមរកជំនួយផ្នែកច្បាប់ភ្លាមៗ។

ប្រសិនបើអ្នកត្រូវបានបណ្តេញចេញដោយសារជំពាក់ថ្លៃជួលផ្ទះ អ្នកប្រហែលជាអាច  
“សុំបន្តកិច្ចសន្យាជួលឡើងវិញ” របស់អ្នក (រក្សាការជួលរបស់អ្នក) ប្រសិនបើ  
អ្នកអាចបង់អ្វីគ្រប់យ៉ាងដែលអ្នកជំពាក់ (ថ្លៃជួលដែលជំពាក់ ថ្លៃតុលាការ ថ្លៃមេធាវី)  
ក្នុងរយៈពេល 5 ថ្ងៃ បន្ទាប់ពីតុលាការបញ្ជូលសាលក្រមប្រឆាំងនឹងអ្នក។  
អ្នកនឹងត្រូវធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរទៅតុលាការ (“បណ្តឹង”) ដើម្បីធ្វើរឿងនេះ  
មុនពេលដែលសមត្ថកិច្ចទៅបញ្ជូនអ្នកចេញ។ ចូរ[ប្រើ បណ្តឹងសុំបន្តកិច្ចសន្យា  
ជួលឡើងវិញក្រោម RCW 59.18.410\(2\) និងទម្រង់សម្រាប់ដីកាផ្សព្វផ្សាយមានកំណត់។](#)



WashingtonLawHelp.org

អ្នកក៏អាចដាក់បណ្តឹងស្នើសុំផែនការបង់ប្រាក់ផងដែរ។ ចូរប្រើ  
[បណ្តឹងដើម្បីរក្សាការអនុវត្តច្បាប់នៃដីកាបង្គាប់សងសំណង និង  
ទម្រង់សម្រាប់ផែនការបង់ប្រាក់ក្រោម RCW 59.18.410\(3\)។](#)

បណ្តឹងទាំងនេះមានភាពស្មុគស្មាញ។  
ត្រូវព្យាយាមរកជំនួយផ្នែកច្បាប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។





WashingtonLawHelp.org

**ទទួលបានជំនួយផ្លូវច្បាប់**

- កំពុងប្រឈមមុខនឹងការបណ្តេញចេញឬ? សូមហៅទូរសព្ទទៅលេខ 1-855-657-8387។
- ដាក់ពាក្យតាមអ៊ិនធឺណិតដោយប្រើ [CLEAR\\*តាមអ៊ិនធឺណិត](http://nwjustice.org/apply-online) - [nwjustice.org/apply-online](http://nwjustice.org/apply-online)
- ប្រឈមមុខនឹងបណ្តឹងសុំផ្តាច់ទ្រព្យបញ្ចាំឬ? សូមហៅទូរសព្ទទៅលេខ 1-800-606-4819។
- ប្រឈមបញ្ហាផ្នែកច្បាប់នៅក្នុងតំបន់ King (ជាជាងការបណ្តេញចេញ ឬបណ្តឹងសុំផ្តាច់ទ្រព្យបញ្ចាំ) ឬ? សូមហៅទូរសព្ទទៅលេខ 2-1-1 (ឬឥតគិតថ្លៃ 1-877-211-9274) រៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8:00 ព្រឹក - 6:00 ល្ងាច។ ពួកគេនឹងណែនាំអ្នកទៅអ្នកផ្តល់ជំនួយផ្នែកច្បាប់។
- ប្រឈមបញ្ហាផ្នែកច្បាប់ខាងក្រៅតំបន់ King (ជាជាងការបណ្តេញចេញ ឬបណ្តឹងសុំផ្តាច់ទ្រព្យបញ្ចាំ) ឬ? សូមហៅទូរសព្ទទៅលេខប្រចាំការ CLEAR តាមរយៈលេខ 1-888-201-1014 រៀងរាល់ថ្ងៃ ចន្លោះម៉ោង 9:15 ព្រឹក - 12:15 ថ្ងៃត្រង់ ឬដាក់ពាក្យតាមអ៊ិនធឺណិតតាមរយៈ [nwjustice.org/apply-online](http://nwjustice.org/apply-online)។
- មនុស្សចាស់ (អាយុចាប់ពី 60 ឆ្នាំឡើងទៅ) ដែលមានបញ្ហាផ្នែកច្បាប់ខាងក្រៅតំបន់ King ក៏អាចហៅទូរសព្ទទៅ CLEAR\*Sr តាមរយៈលេខ 1-888-387-7111 បានផងដែរ។
- អ្នកហៅទូរសព្ទដែលមានបញ្ហាពិបាកក្នុងការនិយាយ ស្តាប់ ឬផ្លូវអាចហៅលេខទាំងនេះបាន ដោយប្រើសេវាកម្មបញ្ជូនបន្តតាមជម្រើសរបស់អ្នក។

CLEAR និង 2-1-1 នឹងផ្តល់ជូនអ្នកបកប្រែ។

---

ការបោះពុម្ពផ្សាយនេះផ្តល់នូវព័ត៌មានទូទៅទាក់ទងនឹងសិទ្ធិ និងការ ទទួល ខុសត្រូវរបស់អ្នក។ ឯកសារនេះមិនមែន រៀបរៀងឡើងសម្រាប់ការជំនួសឱ្យការប្រឹក្សាផ្លូវច្បាប់ជាក់លាក់ទេ។

© 2021 Northwest Justice Project — 1-888-201-1014។

(ការអនុញ្ញាតឱ្យចក្ខុវិស័យ និងចែកចាយទៅឱ្យសម្ព័ន្ធភាពដើម្បីយុត្តិធម៌ស្មើភាពគ្នា និងចំពោះបុគ្គលគឺសម្រាប់ តែគោលបំណងមិនមែនពាណិជ្ជកម្មប៉ុណ្ណោះ។)

